

តើអ្នកត្រូវធ្វើដូចម្តេចដើម្បីដាក់បណ្តឹង?



របៀបដាក់បណ្តឹង

អ្នកត្រូវតែទាក់ទងមកយើងខ្ញុំ ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីបានដឹងពីបញ្ហាដែលកើតមាន ។ នេះជាវិធីដែលអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ៖



ទូរសព្ទមកយើងខ្ញុំដោយឥតគិតថ្លៃ តាមរយៈលេខ **1800 20 1234** ចន្លោះ ម៉ោង 8 ព្រឹក ដល់ 6 ល្ងាច។



សូម មកកាន់សាខា ណាមួយ និងសាកសួរក្រុមការងាររបស់យើងខ្ញុំ។



សូមផ្ញើអ៊ីម៉ែលមកកាន់ claims@bredcambodia.com.kh




សូមចូលវេបសាយរបស់យើងខ្ញុំ bredcambodia.com.kh និង...



សូមទាក់ទងទៅ ប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ ប្រេដ ខេមបូឌា ។

តើអ្នកត្រូវធ្វើដូចម្តេច ?



តើអ្នកត្រូវធ្វើដូចម្តេច ប្រសិនបើការដោះស្រាយបណ្តឹងមិនសមតាមបំណងរបស់អ្នក?
 ប្រសិនបើដំណោះស្រាយដែលយើងខ្ញុំបានផ្តល់ជូនមិនសមតាមបំណងរបស់អ្នកទេ អ្នកអាចធ្វើការដាក់បណ្តឹងនោះទៅ ធនាគារជាតិនៃកម្ពុជា ។ ការដាក់បណ្តឹងទៅកាន់ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីថ្ងៃដែលអ្នកបានទទួលដំណោះស្រាយពីខាងយើងខ្ញុំ។